



# សេចក្តីប្រកាសព័ត៌មាន

## ស្តីពី

### លទ្ធផលសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតឃុំស្រែខ្នុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី

ដោយមានការគាំទ្រពី គណៈកម្មាធិការខុមហ្វ្រែល សហការជាមួយនឹង សមាគមន៍អាដហុក អង្គការសរសរទ្រូង អង្គការភូមិខ្ញុំ បានរៀបចំសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតមួយ ស្តីពី ការកំណត់តម្រូវការជាអាទិភាពក្នុងឃុំ សង្កាត់ដាច់ស្រយាល ដែលធ្វើឡើងនៅឃុំស្រែខ្នុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០១១។ មានអ្នកមានសិទ្ធិបោះឆ្នោតប្រមាណ ៦១ នាក់ (២៨% ជាស្ត្រី ៩៥% ជាជនជាតិព្នង) ពីគ្រប់ភូមិក្នុងឃុំ ដែលរួមមាន តំណាងសហគមន៍ តំណាងគណបក្សនយោបាយប្រចាំឃុំ សមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ អង្គការមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងឃុំបានចូលរួមពិភាក្សានៅក្នុងសិក្ខាសាលានេះ។

ប្រជាពលរដ្ឋដែលចូលរួមសិក្ខាសាលាស្ទើរតែ ១០០% បានបោះឆ្នោតគាំទ្រតម្រូវការជាអាទិភាពទាំង៥ នៅក្នុងឃុំ ដែលស្នើឱ្យក្រុមប្រឹក្សាឃុំបច្ចុប្បន្នយកចិត្តទុកដាក់ដោះស្រាយ និង/ឬ គណបក្សនយោបាយទទួលយកដើម្បីដាក់បញ្ចូលទៅក្នុង កម្មវិធីនយោបាយរបស់ខ្លួនក្នុងការបោះឆ្នោតឃុំ-សង្កាត់ខាងមុខ។

**តម្រូវការជាអាទិភាព ទាំង ៥ ក្នុង ឃុំស្រែខ្នុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី**

- ១. ការសាងសង់ផ្លូវស្ពាន និងលូ**
  - សុំធ្វើផ្លូវពី ចំណុចកែងផ្លូវជាតិសាមលិញ ដល់សាលាស្រុកចាស់ ពីសាលាស្រុកចាស់ ទៅភូមិស្រែល្វី និងពី សាលាស្រុកចាស់ ទៅភូមិស្រែខ្នុម សរុបទាំងអស់មានប្រវែង បណ្តោយ ១២ គីឡូម៉ែត្រ ទទឹង ៨ ម៉ែត្រ ក្រាលគ្រួសក្រហម មានស្ពាន ៤ កន្លែង ត្រង់ចំណុច អូរដាន ចំណុចអូរណា ចំណុចម្រេះដែ ចំណុចអូរយ៉ាង ដោយស្ពាននីមួយៗ មានបណ្តោយ ១៥ ម៉ែត្រ និងទទឹង ៦ម៉ែត្រ ព្រមទាំងដាក់លូ នៅភូមិស្រែខ្នុម ២ កន្លែង ភូមិអូរណា ៤កន្លែង និងភូមិស្រែល្វី ៤កន្លែង ដោយលូនីមួយៗ មានមុខកាត់ ១ម៉ែត្រ សូមចាប់ផ្តើមសាងសង់ពីឆ្នាំ ២០១២ និងបញ្ចប់ការសាងសង់ត្រឹមឆ្នាំ២០១៥។
- ២. ទំនាស់ជីឆ្នី**
  - សុំដកដីសម្បទានពីក្រុមហ៊ុនសុវណ្ណរាជសី និងក្រុមហ៊ុនម៉ុងវិទ្ធីគិរីសីម៉ា ដែលអភិវឌ្ឍន៍ចំការកៅស៊ូ នៅព្រំប្រទល់ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី ដើម្បីប្រគល់ឱ្យប្រជាពលរដ្ឋក្នុងស្រុកកែវសីម៉ា វិញ

ទស្សនៈវិស័យ ៖ ដើម្បីឱ្យការបោះឆ្នោតមានអត្ថប្រយោជន៍ ដែលប្រកបដោយលទ្ធភាព ប្រជាជនតែងយល់។  
Vision : A democratic society that democratization in particular democratic elections are promoted and qualified to bring benefits to people.

ព្រមទាំងចុះបញ្ជីដីនេះជាសមូហភាពទំហំដីដែលប៉ះពាល់រួមមាន **ភូមិឆ្នែង** ប្រមាណ ២០០ហិកតា **ភូមិអូរណា** ចំនួន ៤៥០ ហិកតា **ភូមិស្រែខ្ពុម** ចំនួន ២២៨៥.៥ ហិកតា **ភូមិស្រែអំពិល** ចំនួន ៩០០ ហិកតា សូមឲ្យចាប់ផ្តើមដោះស្រាយពីឆ្នាំ ២០១២នេះ និងទទួលបានមកវិញត្រឹមឆ្នាំ ២០១៤។

**៣. ការស្នើសុំចុះបញ្ជីដី**

- សុំឲ្យមានការចុះបញ្ជីដីសហគមន៍ ទាំង ៦ ភូមិ នៅទូទាំង **ឃុំស្រែខ្ពុម** ដែលមាន ផ្ទៃដីសរុបចំនួន ៣២៤៨៨.០៦ ហិកតា គឺ**ភូមិស្រែអំពិល** ១២៣៧.២៥ ហិកតា **ភូមិស្រែខ្ពុម** ២២៨៦.២១ ហិកតា **ភូមិឆ្នែង** ៥៣៧១.៤១ ហិកតា **ភូមិស្រែល្វី** ២៤៦៧.៧៣ ហិកតា **ភូមិអូរអាម** ១៧៣៥០ ហិកតា **ភូមិអូរណា** ៣៧៧៥.៤៦ ហិកតា សូមអនុវត្តចុះបញ្ជីពីឆ្នាំ ២០១២ រហូតដល់ឆ្នាំ២០១៤។

**៤ ការសាងសង់សាលា បឋមសិក្សា**

- សុំសាងសង់សាលាបឋមសិក្សា ២ខ្នង ដោយមួយខ្នងមាន ៦បន្ទប់ បណ្តោយ ៤៨ ម៉ែត្រ ទទឹង ៨ ម៉ែត្រ នៅ**ភូមិអូរណា** និង**ភូមិស្រែល្វី** ធ្វើអំពីថ្មប្រកក្បឿងសូមចាប់ផ្តើមសាងសង់ពីឆ្នាំ ២០១២ និងបញ្ចប់ការសាងសង់ត្រឹមឆ្នាំ ២០១៦។

**៥. សាលាប្រជុំភូមិ**

- សុំសាងសង់សាលាប្រជុំភូមិ ចំនួន ៦ នៅ ៦ភូមិ គឺ**ភូមិស្រែអំពិល** **ភូមិស្រែខ្ពុម** **ភូមិឆ្នែង** **ភូមិស្រែល្វី** **ភូមិអូរអាម** និង**ភូមិអូរណា** ដែលសាលានីមួយៗ មានបណ្តោយ ១២ ម៉ែត្រ ទទឹង៨ម៉ែត្រ ធ្វើពីឈើប្រក់ស៊ីប្រូស៊ីម៉ង់ត៍ សូមចាប់ផ្តើមសាងសង់ពីឆ្នាំ ២០១២ និងបញ្ចប់ការសាងសង់ត្រឹមឆ្នាំ២០១៥។

មុនពេលបញ្ចប់សិក្ខាសាលាមានកម្មវិធីប្រគល់របាយការណ៍ពីតម្រូវការអាទិភាពដល់អ្នកដឹកនាំគណបក្សនយោបាយប្រចាំឃុំ និងក្រុមប្រឹក្សាឃុំ។

លោក **ជា សៅ** តំណាងគណបក្សប្រជាជនកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាឃុំ មានប្រសាសន៍ថា «ខ្ញុំសូមអរគុណដល់អង្គការខុមហ្វ្រែល និងអង្គការដៃគូបានរៀបចំសិក្ខាសាលានេះឡើង អង្គសិក្ខាសាលាថ្ងៃនេះ បានកំណត់តម្រូវការអាទិភាពចំនួន៥ ដែលប្រជាពលរដ្ឋបានស្នើតម្រូវការអាទិភាពទាំង៥នេះ ខ្ញុំនឹងយកទៅដាក់បញ្ចូលក្នុងផែនការឃុំរបស់យើង»។

លោក **លន់ ស៊ីមហ៊ុន** តំណាងគណបក្សសមរង្ស៊ី និងជាជំទប់ទី២ បានមានប្រសាសន៍ថា «ខ្ញុំស្វាគមន៍ខុមហ្វ្រែល និងអង្គការដៃគូ បានផ្តល់ឱកាសឲ្យគណបក្សនយោបាយ សំដែងមតិឲ្យប្រជាពលរដ្ឋបានយល់ជ្រាបពីកិច្ចការរបស់គណបក្សនីមួយៗយើងខ្ញុំយកដាក់បញ្ចូលក្នុងផែនការឃុំ ហើយខ្ញុំសូមសន្យាថា បើគណបក្សខ្ញុំជាប់ឆ្នោតជាពិសេសទៅលើដីធ្លីសំខាន់ណាស់ គណបក្សខ្ញុំនឹងសុំឲ្យរដ្ឋាភិបាលលុបចោលដីសម្បទានក្រុមហ៊ុនប្រគល់ទៅប្រជាពលរដ្ឋវិញ»។

សិក្ខាសាលានេះមានគោលបំណងឱ្យម្ចាស់ឆ្នោតនៅតំបន់ដាច់ស្រយាលទទួលបាន៖

- ១. ការយល់ដឹងអំពីសិទ្ធិតួនាទី និងកាតព្វកិច្ចរបស់ម្ចាស់ឆ្នោតក្នុងការស្វែងយល់ពីតម្រូវការអាទិភាពក្នុងការអភិវឌ្ឍន៍នូវមូលដ្ឋាន។
- ២. ផ្តល់ឱកាសឱ្យម្ចាស់ឆ្នោតចូលរួម ជជែកពិភាក្សា ដើម្បីកំណត់តម្រូវការអាទិភាពក្នុងឃុំសង្កាត់របស់ខ្លួន។
- ៣. តម្រូវការអាទិភាពក្នុងឃុំ សង្កាត់ ដាច់ស្រយាលនឹងត្រូវបានចងក្រងជារបាយការណ៍ដែលអាចឱ្យសិក្ខាកាមងាយចងចាំដើម្បីចូលរួមតាមដានជម្រុញការអនុវត្តរបស់ក្រុមប្រឹក្សាឃុំសង្កាត់ និងការដាក់បញ្ចូលតម្រូវការក្នុងកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០១២។

សិក្ខាសាលានេះក៏បានទទួលការឧបត្ថម្ភមូលនិធិពីសហភាពអឺរ៉ុប (EU), OXFAM NOVIB, NPA និង Forum Syd

<sup>1</sup>សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖

១-លោក **មួង មឿត** (មន្ត្រីផ្នែកបណ្តាញ និងវេទិកា)

ទូរស័ព្ទលេខ ៖ ០១២ ៤៧១ ៣២៦

២-អ្នកស្រី **ហេង សុគន្ធា** (ជំនួយការផ្នែកបណ្តាញ និងវេទិកា)

ទូរស័ព្ទលេខ ៖ ០១៧ ៥៨៣ ៨៦៩

**បេសកកម្ម** ៖ បេសកកម្មរបស់ខុមហ្វ្រែល គឺជួយបង្កើតបរិយាកាសគួរជាទីពេញចិត្ត និងមានព័ត៌មានគ្រប់គ្រាន់ ទី១/ដើម្បីឱ្យមានដំណើរការបោះឆ្នោតដោយសេរី និងយុត្តិធម៌តាមរយៈការបញ្ចុះបញ្ចូល តស៊ូមតិ ដើម្បីទទួលបាននូវក្របខ័ណ្ឌច្បាប់សមរម្យ, ការអប់រំដើម្បីផ្តល់ព័ត៌មានដល់អ្នកបោះឆ្នោត អំពីសិទ្ធិ និងសកម្មភាពចូលរួមសង្កេតការណ៍របស់ពួកគេ ដែលអាចរារាំងនូវភាពមិនប្រក្រតី ព្រមទាំងផ្តល់នូវរបាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចឱ្យមានការវាយតម្លៃលើដំណើរការ បោះឆ្នោតមួយដែលមិនលំអៀង និងមិនប្រកាន់បក្សពួក ទី២/ ដើម្បីឱ្យមានអត្ថន័យនៃដំណាក់កាលក្រោយពេលបោះឆ្នោត តាមរយៈការអប់រំ និងវេទិកាសាធារណៈក្នុងគោលបំណងជំរុញលើកទឹកចិត្តប្រជាពលរដ្ឋឱ្យចូលរួមក្នុងកិច្ចការនយោបាយ និងការធ្វើសេចក្តីសម្រេចនានា ការតស៊ូមតិ/បញ្ចុះបញ្ចូលដើម្បីឱ្យមានការកែទម្រង់ ដំណើរការបោះឆ្នោតដែលបង្កើននូវគណនេយ្យភាព ( ការទទួលខុសត្រូវ) របស់មន្ត្រីជាប់ឆ្នោត ព្រមទាំងផ្តល់នូវរបាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចឱ្យមានការវាយតម្លៃមួយដែលមិនលំអៀង និងប្រកាន់បក្សពួកទៅលើការបំពេញកម្មវិធីនយោបាយ និងដំណើរការអនុវត្តន៍ការងាររបស់មន្ត្រីជាប់ឆ្នោត។

<sup>1</sup> No 049